


សៀវភៅណែនាំអ្នក បោះឆ្នោតសម្រាប់

ការបោះឆ្នោតបឋម ឆ្នាំ២០២២

ព័ត៌មានថ្មី ០៩/០៣/២២



Email: lowellvotes@gmail.com
Phone: 978-452-7532 ext. 808
Facebook: LowellVotes

សំណួរសម្រាប់សួររដ្ឋបាល
ទាំងឡាយ ដែលយើងបោះឆ្នោត
នៅក្នុងសៀវភៅណែនាំនេះ ត្រូវ
បានបង្កើតឡើងតាមរយៈ
ការស្ទង់មតិសហគមន៍ ដើម្បីកំណត់
បញ្ហាដែលប្រជាជនចាប់អារម្មណ៍
បំផុត ។ សូមតាមដានមើល
ការស្ទង់មតិនោះ នៅពេលយើង
ផ្សព្វផ្សាយតាមវដ្តជាទៀងទាត់ នៅ
លើបណ្តាញសង្គម តាមរយៈអង្គការ
សហគមន៍ ឬក្នុងសង្កាត់របស់អ្នក
ហើយសូមសរសេរសំណួរបស់អ្នក
នៅលើការស្ទង់មតិនោះ! អ្នកក៏អាច
ទាក់ទងរដ្ឋបាលដោយផ្ទាល់ ដើម្បី
សួរអំពីគោលជំហររបស់ពួកគេនៅ
លើបញ្ហាដែលអ្នកចាប់អារម្មណ៍!

សម្ព័ន្ធដើម្បីការបោះឆ្នោតនៅក្រុង
ឡូវីល (Lowell Votes) មិន
ផ្តល់ការគាំទ្រ ឬសំដែងមតិគាំទ្រ
បេក្ខជនណាម្នាក់ដែលកំពុងប្រកួត
ប្រជែងយកមុខតំណែងគ្រប់គ្រង
ការិយាល័យមន្ត្រីសាធារណៈណា
មួយនោះទេ ។ យើងបង្កើតឯកសារ
អប់រំរបស់យើងដើម្បីចែកចាយដល់
សាធារណជនទូទៅ ។ ប្រសិនបើ
បេក្ខជនណាម្នាក់យកឯកសាររបស់
យើងទៅចែកចាយបន្ត នោះមិន
មែនមានន័យថា យើងផ្តល់ការគាំទ្រ
ឬសំដែងមតិគាំទ្របេក្ខជននោះ
ឡើយ ។

i

សំណួរបេក្ខជននៅក្នុងសៀវភៅណែនាំត្រូវបានគេស្រង់ចេញមកពីការស្ទង់មតិសហគមន៍ដើម្បី
កំណត់បញ្ហាដែលប្រជាពលរដ្ឋ រដ្ឋបាលកិច្ចទុកដាក់បំផុត។ សូមចាំមើលការស្ទង់មតិនៅពេល
ដែលវាចេញមកតាមវដ្តនីមួយៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈអង្គការសហគមន៍ ឬ
ក្នុងសង្កាត់របស់អ្នកហើយបញ្ជូនសំណួរបស់អ្នក! អ្នកក៏អាចទាក់ទងទៅបេក្ខជនដោយផ្ទាល់
ដើម្បីសួរថាតើពួកគេគិតយ៉ាងណាលើបញ្ហាដែលអ្នកលើកឡើង! អង្គការការបោះឆ្នោតឡូវីលមិន
គាំទ្របេក្ខជនណាម្នាក់សម្រាប់តំណែងជាបេក្ខជនឡើយ។ យើងធ្វើឱ្យឯកសារអប់រំរបស់យើង
មានដល់សាធារណជនទូទៅ។ ប្រសិនបើបេក្ខជនជ្រើសរើសចែកចាយឯកសាររបស់យើង វា
មិនមែនមានន័យថាយើងបានគាំទ្របេក្ខជននោះឡើយ។


សូមជួយទិញអាវយឺត និងវត្ថុជាអនុស្សាវរីយ៍
ផ្សេងៗទៀត ។ សូមជួយគាំទ្រអង្គការ
Lowell Votes!
lowellvotes.org/shop





ការបោះឆ្នោតបឋម ៖ ថ្ងៃទី ៦ កញ្ញា ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ ល្ងាច

ចម្លើយរបស់បេក្ខជន សមាជិកសភាប្រចាំ រដ្ឋតបទៅសំណួរនៃ ការស្ទង់មតិ

បេក្ខជន ៦ រូប ។ តំបន់
ប្រកួតប្រជែង ២ កន្លែង ។



តើអ្វីជាតំបន់ទទួលខុសត្រូវ របស់សមាជិកសភាប្រចាំក្រុង ឡឺវែល ?



ចម្លើយនៃការសង់មតិ សមាជិកសភាប្រចារដ្ឋ តំបន់ទី ១៦ នៃស្រុកមីដឌីលសិក្សខោនធី



Zoe Dzinoku

សមាជិកគណបក្សប្រជាធិបតេយ្យ



Rodney Elliott

សមាជិកគណបក្សប្រជាធិបតេយ្យ



Karla Miller

សមាជិកគណបក្សសាធារណរដ្ឋ

តើអ្នកបោះឆ្នោតអាចរកឃើញព័ត៌មានអំពីអ្នកនៅទីតាំងណាមួយនៅលើបណ្តាញអ៊ីនធឺណិត?

GoVoteZoe
GoVoteZoe
GoVoteZoe
GoVoteZoe.com

Rodney_Elliott1
rodneyelliottforcitycouncil
rodneye_1960
rodneyelliott.com

N/A
KarlaMillerForStateRep
karlamiller2022
karlamiller.org

តើអ្នកគាំទ្រគោលនយោបាយណាខ្លះដើម្បីកាត់បន្ថយការចំណាយទៅលើការស្រុតស្រោចស្រូវស្រែរបស់អ្នកធ្វើការជម្នក?

ខ្ញុំបានចិញ្ចឹមកូនពីរនាក់ក្នុងស្ថានភាពជាម្តាយផ្ទះនិងម្តេចគ្រួសារផ្ទះ ហើយខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរកប្រាក់ចំណូលសម្រាប់ទប់ទល់ការចំណាយប្រចាំថ្ងៃ។ ការរងថ្លៃសេវាថែទាំកុមារ និងថ្លៃជួនសម្បែង គឺជាការចំណាយពីរមុខដ៏ថ្លៃថ្លាបំផុត សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបជាងគេ។ ខ្ញុំនឹងតស៊ូដើម្បីបង្កើតឲ្យបានច្បាប់ ស្តីពីការផ្តល់សេវាថែទាំសកលដល់កុមារ។ ខ្ញុំក៏នឹងខិតខំទាមទារឲ្យរដ្ឋបង្កើនថវិកាជំនួយ សម្រាប់គាំទ្រអ្នកទទួលបានថ្លៃ ដែលត្រូវបង់ប្រាក់មួយផ្នែកមុន ការផ្តល់ប្រាក់កម្ចីដែលមានអត្រានៃការប្រាក់ទាប និងវិធានទាំងឡាយដើម្បីប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់អ្នកជួល។

បង្កើនការគាំទ្រដល់សេវាថែទាំកុមារ, បង្កើនក្រេឌីតដែលបានមកពីពន្ធដារប្រាក់ចំណូល, លើកលែងការយកពន្ធសម្រាប់មនុស្សចាស់, អ្នកជួលផ្ទះ និងមនុស្សដែលផ្តល់សេវាថែទាំកុមារ ឬថែទាំមនុស្សច្រើនទៀតដែលនៅក្នុងបន្ទុកគ្រួសារ។

សម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តយោបល់ណែនាំរបស់មេធាវីរបស់គាត់។

តើអ្នកមានផែនការបង្កើនថវិកាសម្រាប់គាំទ្រសាលារៀនសាធារណៈរបស់យើងដែរឬទេ? តើអ្នកនឹងប្រើប្រាស់ថវិកាទាំងនោះរបៀបណា?

គាំទ្រយ៉ាងខ្លាំងចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការចែករំលែកដោយយុត្តិធម៌ ដែលនឹងបង្កើនថវិកាសម្រាប់វិស័យអប់រំយ៉ាងច្រើន។ យុត្តិធម៌កំពុងជួបប្រទះបញ្ហាទាំងឡាយដែលបណ្តាលមកពីការខ្វះខាតថវិកាសម្រាប់សិក្សាប្រចាំថ្ងៃ។ ខ្ញុំនឹងផ្តល់អាទិភាពទៅលើកម្មវិធីអប់រំស្ថាប័នកំពុងជួបប្រទះបញ្ហាស្តង់ដារនិងអាទិភាព និងការអប់រំបច្ចេកទេសវិជ្ជាជីវៈទាំងឡាយ។ ខ្ញុំនឹងខិតខំតស៊ូដើម្បីបង្កើតឲ្យមានកម្មវិធីសិក្សាមួយដែលជាកត្តាសំខាន់ក្នុងការសិក្សាអំពីសិល្បៈ ពលវិជ្ជាជីវៈនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

អនុវត្តអនុសាសន៍នៃច្បាប់ស្តីពីការផ្តល់កាលានុវត្តភាពដល់សិស្ស (Student Opportunity Act) ដើម្បីផ្តល់មូលនិធិគ្រប់គ្រាន់សម្រាប់វិស័យអប់រំនៅក្នុងរដ្ឋទាំងមូល។

សម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តយោបល់ណែនាំរបស់មេធាវីរបស់គាត់។

តើអ្វីជាបញ្ហាចម្បងជាងគេទាក់ទងនឹងគេហដ្ឋាននៅក្នុងតំបន់របស់យើង ហើយតើអ្នកនឹងដោះស្រាយបញ្ហានេះរបៀបណា?

យើងត្រូវការផ្ទះថ្មីដែលមិនប្រែប្រួលតម្លៃ, ចង់ឲ្យប្រជាជនមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះដែលមានតម្លៃសមរម្យ និងត្រូវការលទ្ធភាពដើម្បីអាចផ្លាស់ប្តូរអ្នកដែលគ្មានផ្ទះសម្បែងឲ្យទៅរស់នៅតាមគេហដ្ឋានដែលមានសេវាគាំទ្រច្រើនប្រភេទ។ ខ្ញុំនឹងទាមទារឲ្យបាននូវថវិកាដើម្បីទប់ស្កាត់ការតម្លៃដ៏ខ្ពស់នៃអចលនវត្ថុទ្រព្យរបស់មនុស្សចាស់ និងដើម្បីផ្តល់សេវាថែទាំមនុស្សចាស់ ប្រកបដោយគុណភាព និងតម្លៃសមរម្យសម្រាប់រយៈពេលយូរ និងនៅក្នុងផ្ទះរបស់ពួកគាត់។

គេហដ្ឋានដែលមានតម្លៃសមរម្យគឺជាបញ្ហាដ៏ធំបំផុត។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរគេហដ្ឋាននៃទីក្រុងទីប្រាំមួយ យើងកំពុងធ្វើការលើកកម្ពស់ថ្មីៗជាច្រើន ដើម្បីបង្កើនចំនួនគេហដ្ឋានដែលមានតម្លៃសមរម្យ ឧទាហរណ៍គឺគម្រោង Rivers Edge ដែលឈានដល់ដំណាក់កាលទី ៥ និងគម្រោងផ្សេងៗជាច្រើនទៀត។ គាំទ្រច្បាប់ស្តីពីការផ្តល់ប្រាក់ខិតដែលបានមកពីការប្រមូលពន្ធរបស់រដ្ឋ ដើម្បីជ្រើសរើសសាងសង់គេហដ្ឋានដែលមានតម្លៃសមរម្យ និងគាំទ្រការបង្កើតតំបន់សម្រាប់សាងសង់គេហដ្ឋាននៅក្នុងសហគមន៍ MBTA ដែលអាចឲ្យគ្រួសារស្នាក់នៅបាន។

សម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តយោបល់ណែនាំរបស់មេធាវីរបស់គាត់។

តើអ្វីជាបញ្ហាចម្បងជាងគេដែលក្រសួងដឹកជញ្ជូនសាធារណៈរបស់រដ្ឋមីដឌីលសិក្សខោនធី (MBTA) និងក្រសួងដឹកជញ្ជូនសាធារណៈរបស់ក្រុងទីប្រាំមួយ (LRTA) កំពុងប្រឈមមុខ ហើយតើអ្នកនឹងដោះស្រាយបញ្ហាទាំងនេះរបៀបណា?

រដ្ឋមិនបានវិនិយោគទុនគ្រប់គ្រាន់នៅក្នុងសេវាដឹកជញ្ជូនសាធារណៈនៅក្នុងតំបន់របស់យើងទេ។ ប្រជាជននៅទីនេះមិនអាចទឹកចិត្តថា មធ្យោបាយដឹកជញ្ជូនសាធារណៈមានសុវត្ថិភាព ឬអាចនាំពួកគាត់ទៅដល់កន្លែងធ្វើការ ដែលផ្តល់ប្រាក់ខែល្អនោះទេ។ ខ្ញុំនឹងខិតខំតស៊ូដើម្បីឲ្យរដ្ឋវិនិយោគទុននៅលើសេវាដឹកជញ្ជូនសាធារណៈតាមរយៈការកែលម្អ និងរចនា (MBTA & LRTA) ដើម្បីធានាថា សេវានៅក្នុងវិស័យនេះមានសុវត្ថិភាព, គ្មានថ្លៃថ្នូរ, បង្កើនម៉ោងរត់, បង្កើនភាពពាក់ព័ន្ធនៃសេវា ដើម្បីជំរុញការដើរជើង, សុវត្ថិភាព និងលទ្ធភាពទទួលបានការងារ។

ស្ថាប័នទាំងពីរនេះត្រូវរកលម្អការផ្តល់សេវាបស់ពួកគេ។ ស្ថាប័នគ្រប់គ្រងសេវាដឹកជញ្ជូនសាធារណៈ MBTA គួរអនុញ្ញាតឱ្យក្រសួងដឹកជញ្ជូនរបស់រដ្ឋមីដឌីលសិក្សខោនធី (MA DOT) ទទួលខុសត្រូវចំពោះការកែលម្អ, ប្រែប្រួលចរាចរណ៍។ ស្ថាប័ន MBTA គួរយកចិត្តទុកដាក់លើផ្នែកសុវត្ថិភាព, ការគ្រប់គ្រង និងការកាត់បន្ថយការចំណាយ ដើម្បីជ្រើសរើសការទម្លាក់បន្ទុកនៃការចំណាយទាំងនោះទៅលើអ្នកជិះ។ ខ្ញុំចង់ឃើញការខិតខំបង្កើនចំនួនអ្នកជិះនៅក្នុងស្ថាប័នដឹកជញ្ជូនសាធារណៈ LRTA ដើម្បីឲ្យយើងអាចជ្រើសរើសផ្សេងៗទៀត ជាពិសេសសេវាដឹកជញ្ជូនអ្នកដើរលើតាមរថយន្តក្រុង Road Runner។

សម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តយោបល់ណែនាំរបស់មេធាវីរបស់គាត់។

តើរដ្ឋគួរធ្វើអ្វីខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងនៅតាមការិយាល័យរដ្ឋាភិបាល, នៅក្នុងវិស័យអប់រំ និងក្រសួងនគរបាល?

បន្ទាប់ពីបំផុតនៃបញ្ហានេះ គឺបង្កើនភាពចម្រុះនៃបុគ្គលិកនៅតាមការិយាល័យរដ្ឋាភិបាល និងអ្នកជំនាញទាំងឡាយដែលធ្វើការនៅក្នុងសាលារៀនរបស់យើង។ ខ្ញុំនឹងផ្តល់អាទិភាពទៅលើការកសាងទំនាក់ទំនងរវាងនគរបាលនិងសហគមន៍ និងការទប់ស្កាត់ឧក្រិដ្ឋកម្ម ដើម្បីបង្កើតឲ្យបាននូវសហគមន៍មួយប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំនឹងខិតខំគាំទ្រឲ្យមានវប្បធម៌នៃការសន្តិភាព និងបង្កើតទីកន្លែងដែលយើងអាចធ្វើការជាមួយគ្នាបាន ឧទាហរណ៍ កុំឲ្យសម្រាប់យុវជន និងសកម្មភាពនានានៅក្នុងសហគមន៍។

ជ្រើសរើសបុគ្គលិក និងធ្វើឲ្យមានភាពចម្រុះនៅក្នុងមន្ទីរពលកម្ម នៅត្របាលដាប្រចាំកន្លែងរដ្ឋាភិបាល ដើម្បីធ្វើឲ្យកម្លាំងពលកម្មនោះជាកំណាងរួមគ្នាប្រឆាំងនឹងការរើសអើងរបស់ប្រជាជនទាំងអស់។ បង្កើនសកម្មភាពចុះតាមសហគមន៍របស់មន្ត្រីនគរបាលដើម្បីកសាងទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយមន្ត្រីនគរបាល។

សម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តយោបល់ណែនាំរបស់មេធាវីរបស់គាត់។

ចម្លើយនៃការសង់មុតិ សមាជិកសភាប្រចាំរដ្ឋ តំបន់ទី ១៦ នៃស្រុកមីដឌីលសិក្សខោនធី បន្ត

	  Zoe Dzineku	  Rodney Elliott	  Karla Miller
តើអ្នកពេញចិត្តហាងកាហ្វេណាមួយនៅក្នុងឡូវែល ?			N/A សម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តលើ យោបល់ណែនាំរបស់មេធាវីរបស់គាត់ ។
តើអ្នកពេញចិត្តតន្ត្រីករណាមួយ ?			N/A សម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តលើ យោបល់ណែនាំរបស់មេធាវីរបស់គាត់ ។

បេក្ខជនខាងគណបក្ស
ប្រជាធិបតេយ្យដែលឈ្នះនៅក្នុង
ការបោះឆ្នោតបឋម នៅថ្ងៃទី ៦
ខែកញ្ញា នឹងបន្តទៅប្រកួតប្រជែង
ជាមួយបេក្ខជន ខាឡា មលលរ
(Karla Miller) នៅក្នុងការ
បោះឆ្នោតទូទៅ !

ចម្លើយនៃការសង់មុតិ សមាជិកសភាប្រចារដ្ឋ តំបន់ទី ១៨ នៃស្រុកមីដឌីលសិក្សខោនធី



Tara Hong
សមាជិកសភាប្រចារដ្ឋតំបន់ទី ១៨



Dominik Lay
សមាជិកសភាប្រចារដ្ឋតំបន់ទី ១៨



Rady Mom
សមាជិកសភាប្រចារដ្ឋតំបន់ទី ១៨

តើអ្នកបោះឆ្នោតអាចរកឃើញព័ត៌មានអំពីអ្នកនៅទីតាំងណាដែលបណ្តាញអ៊ិនធឺណិត?	votefortarahong Tara-Hong-For-State-Representative tarahongforstaterep tarahong.com	N/A Dominik-Lay-for-State-Representative N/A dominiklay.com	repradymom Rady-Mom-State-Representative radymom radymom.com
តើអ្នកគាំទ្រគោលនយោបាយណាខ្លះដើម្បីកាត់បន្ថយការចំណាយទៅលើការរស់នៅសម្រាប់គ្រួសាររបស់អ្នកធ្វើការធម្មតា?	ខ្ញុំនឹងគាំទ្រវិសោធនកម្មច្បាប់ស្តីអំពីការចែករំលែកដោយយុត្តិធម៌ (Fair Share Amendment) ដើម្បីជួយកាត់បន្ថយការចំណាយរបស់គ្រួសារអ្នកធ្វើការ។ យើងត្រូវទាមទារឱ្យមហាសិង្ហបុរី ដែលមានចំនួនមួយភាគរយនៃប្រជាជនសរុបនោះ បង់ពន្ធតាមចំណែកដ៏យុត្តិធម៌របស់ពួកគេ ហើយយើងត្រូវធានាថាប្រសិនបើអ្នកនៅក្នុងគ្រួសារដែលមានប្រាក់ចំណូលទាប រដ្ឋាភិបាលរដ្ឋរបស់យើងតម្រូវឱ្យអ្នកបង់ពន្ធតាមលទ្ធភាពដែលអ្នកអាចបង់បានតែប៉ុណ្ណោះ។	មិនត្រូវតម្កើងពន្ធ។ ត្រូវទប់ស្កាត់តម្លៃនៃវត្ថុប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងរដ្ឋ។ ដូចជា តម្លៃនៃចំណីអាហារ, សេវាដឹកជញ្ជូន និងសម្ភារៈសំណង់នៅទូទាំងរដ្ឋ។ ត្រូវទប់ស្កាត់តម្លៃទំនិញគ្រប់មុខនៅទូទាំងរដ្ឋ។ ត្រូវទប់ស្កាត់តម្លៃនៃប្រភពថាមពលនៅទូទាំងរដ្ឋ។ ការដាក់ឱ្យប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ។ និងបង្កើតគោលនយោបាយគ្រប់គ្រងការរក្សាទុកវត្ថុសម្រាប់ផ្គត់ផ្គង់ការផលិតឱ្យនៅខ្ពស់។	វាជាការគួរឱ្យសោកសាយ ប៉ុន្តែគឺជាការពិតសម្រាប់គ្រួសាររបស់អ្នកធ្វើការដែលពឹងផ្អែកលើត្រីប្រាក់ខែទាបស្រុង និងត្រូវការជំនួយគាំទ្រយ៉ាងច្រើន។ រួចជាមួយហេតុដែលខ្ញុំបន្តធ្វើការជាមួយក្រុមប្រឹក្សាក្រុង និងអ្នកចាត់ចែងទីក្រុងរបស់យើង ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។
តើអ្នកមានផែនការបង្កើនថវិកាសម្រាប់គាំទ្រសាលារៀនសាធារណៈរបស់យើងដែរឬទេ? តើអ្នកនឹងប្រើប្រាស់ថវិកាទាំងនោះរបៀបណា?	ខ្ញុំនឹងធ្វើជាសមាជិកសភាដើម្បីទាញយកថវិកាមិននេះមកពីការទាមទារសិទ្ធិផលប្រយោជន៍ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកក្នុងវិស័យអប់រំរបស់យើង។ ខ្ញុំនឹងគាំទ្រ ព្រមទាំង ជំរុញសេចក្តីព្រាងច្បាប់ដូចជា Fair Share Amendment (ការចែករំលែកដោយយុត្តិធម៌) ឱ្យក្លាយជាច្បាប់របស់រដ្ឋ ដែលនឹងតម្រូវឱ្យមហាសិង្ហបុរីបង់ចំនួនមួយភាគរយនៃប្រាក់ចំណែកដ៏យុត្តិធម៌របស់ពួកគេ ហើយខ្ញុំនឹងខិតខំទាមទារឱ្យបានមូលនិធិពីរដ្ឋាភិបាលរដ្ឋ។	ច្បាប់ស្តីពីការបង្កើតកាលានុវត្តភាពសម្រាប់សិស្ស (Student Opportunity Act) បានផ្តល់ធនធានជាច្រើនដល់សាលារៀនសាធារណៈនៅក្នុងរដ្ឋដែលដើម្បីប្រតិបត្តិការសាលារៀនទាំងឡាយ។ កាលបរិច្ឆេទនៃការផ្តល់មូលនិធិនេះអនុញ្ញាតឱ្យសាលារៀនសាធារណៈទទួលបានមូលនិធិពីរដ្ឋ (DESE) ដែលកើនឡើងពីមួយឆ្នាំម្ខាងមួយឆ្នាំ។ ការចូលរួមចំណែកពីរដ្ឋ និងទីក្រុងគួរតែធ្វើឱ្យបានច្រើនសាលា។ មូលនិធិគួរតែត្រូវបានប្រើប្រាស់សម្រាប់ឧបត្ថម្ភកម្មវិធីទាំងឡាយក្នុងគោលបំណងផ្តល់ការអប់រំដល់សិស្សានុសិស្ស។	ចាប់តាំងពីខ្ញុំបានជាប់ឆ្នោតកាលពីឆ្នាំ ២០១៥ ខ្ញុំបានតស៊ូដើម្បីទាមទារឱ្យរដ្ឋបង្កើនមូលនិធិសម្រាប់សាលារៀនសាធារណៈរបស់យើងទាំងអស់។ ការផ្តល់មូលនិធិមិនមែនជាបញ្ហាតែមួយគត់នោះទេ វាទាមទារនូវការចូលរួមពីគ្រប់គ្រាន់ និងឱកាសក្នុងការរៀបចំការអប់រំរបស់យើង។
តើអ្វីជាបញ្ហាចម្បងជាងគេទាក់ទងនឹងគ្រួសារនៅក្នុងតំបន់របស់យើង ហើយតើអ្នកនឹងដោះស្រាយបញ្ហានេះរបៀបណា?	កង្វះខាតគេហដ្ឋានដែលមានតម្លៃសមរម្យ គឺជាបញ្ហាមួយដែលធ្វើឱ្យជួនសាយស្មើស័ក្តិភាពទាក់ទងគ្នាគ្រួសារទាំងឡាយឱ្យបន្ទុកខ្លួនខ្លួន។ ត្រូវមានច្បាប់ដែលដាក់កម្រិតដ៏តឹងរ៉ឹងទៅលើការគ្រោះថ្នាក់ដែលមាន "តម្លៃសមរម្យ" ដែលជាផ្នែកមួយនៃការផ្តល់ការប្រយោជន៍ចំពោះសំណើគម្រោងអគារខ្លីៗ ហើយរដ្ឋត្រូវផ្តល់ប្រាក់ជំនួយដល់ប្រជាជនដើម្បីពង្រីកគាត់អាចបង់ចំនួនពូជដែលពួកគេកាត់សន្សំឱ្យយកធ្វើជាម៉ាស៊ីនកុម្មុលស៊ីន ឬជួយពួកគាត់នៅក្នុងកម្មវិធីបង់ភាគហ៊ុនសម្រាប់ការទទួលបានសិទ្ធិរស់នៅក្នុងផ្ទះរបស់សាធារណៈកម្មមួយ (cooperative mortgage)។	ដូចទីក្រុងផ្សេងទៀតនៅក្នុងរដ្ឋម៉ាសាឈូសិតដែរ ប្រជាជននៅក្នុងរដ្ឋដែលកាន់តែធំឡើងរាលដាលសម្រាប់សម្រាប់សំនេរ។ ខ្ញុំនឹងលើកសំណើសុំឱ្យដាក់អត្រាទាបទាបទៅលើដីលក់បោះបង់ចោលនៅតំបន់អេឃើរ (The Acre) និងតំបន់ហៃឡិនដ្យុង (Highlands) ទៅក្នុងគម្រោងជួសជុលសម្រាប់ប្រើប្រាស់។	ខ្ញុំជាម្ចាស់អាជីវកម្មខ្នាតតូចមួយ។ យើងដឹងថាម្ចាស់អាជីវកម្មខ្នាតតូចជាគ្រឹះដ៏រឹងមាំរបស់ប្រទេសអាមេរិក ហើយយើងត្រូវជួយគាំទ្រពួកគេ ជាពិសេសក្នុងអំឡុងពេលដែលពួកគេដែលបង់ឡើងដោយសាររោគរីករាតត្បាត ០០០០០-19 ដែលបានបង្ខាត់គ្រួសារ និងអាជីវកម្មជាច្រើន។
តើអ្វីជាបញ្ហាចម្បងជាងគេដែលក្រសួងដឹកជញ្ជូនសាធារណៈរបស់រដ្ឋម៉ាសាឈូសិត (MBTA) និងក្រសួងដឹកជញ្ជូនសាធារណៈរបស់ក្រុងឡូរីស្ត (LRTA) កំពុងប្រឈមមុខ ហើយតើអ្នកនឹងដោះស្រាយបញ្ហាទាំងនេះរបៀបណា?	សេវាដឹកជញ្ជូនសាធារណៈដើរតួសំខាន់បំផុតនៅក្នុងសង្គមទំនើប ហើយសេវានេះពិតជាសំខាន់ខ្លាំងណាស់នៅក្នុងគោលដៅរបស់រដ្ឋម៉ាសាឈូសិត ក្នុងការកាត់បន្ថយការប្រកាសខ្លួនពួកគេទៅក្នុងបរិស្ថាន ឬពិការភាពប្រើប្រាស់ថ្លៃថ្នូរដល់ប្រជាជនក្នុងតំបន់។ កន្លែងជាច្រើនមានប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយសុវត្ថិភាព គួរឱ្យទុកចិត្ត និងទំនើប។ យើងគួរស្រាវជ្រាវការកែលម្អចំណុចល្អនៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលកំពុងប្រតិបត្តិការនៅតាមទីក្រុងផ្សេងៗ ហើយស្រង់យកចំណុចនៃដំណើរការរបស់ប្រព័ន្ធទាំងនោះមកអនុវត្តនៅក្នុងមូលដ្ឋាន។	សម្រាប់ MBTA បញ្ហាទាក់ទងនឹងបុគ្គលិក។ មិនមានការគ្រប់គ្រងលុយទេ។ LRTA ត្រូវការជំនួយដើម្បីបង្កើនចំនួនអ្នកជិះ។	ខ្ញុំជឿថានេះជាសេចក្តីយំមួយដែលកំពុងបន្តកើតឡើង ដែលយើងត្រូវការទាំងអ្នកចូលរួមទាំងការផ្តល់មូលនិធិ ទាំងហេដ្ឋារចនាសម្ព័ន្ធ។
តើអ្នកគួរធ្វើអ្វីខ្លះដើម្បីប្រយោជន៍ប្រជាជននិងការរស់នៅនៅតាមការិយាល័យរដ្ឋាភិបាល, នៅក្នុងវិស័យអប់រំ និងក្រសួងនគរបាល?	យើងត្រូវផ្តល់ថវិកា និងចាត់ចែងបុគ្គលិកសម្រាប់ដឹកនាំការស្រាវជ្រាវអំពីកម្មវិធីដែលជាគំនិតផ្តួចផ្តើមនានាទាក់ទងនឹងភាពចម្រុះ, សមធម៌ និងបរិយាប័ន្ន (DEI) ក្នុងការិយាល័យរដ្ឋាភិបាល នៅក្នុងវិស័យអប់រំ និងក្រសួងនគរបាល។ យើងត្រូវតែប្រើប្រាស់ធនធានកម្មវិធីអប់រំ ដើម្បីដាក់បញ្ចូលនូវមតិយោបល់សំខាន់ៗដែលពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ សម្រាប់បង្រៀនសិស្សានុសិស្សនៅតាមសាលារៀន នៅក្នុងគោលបំណងបង្កើតបាននូវ អ្នកបោះឆ្នោតជំនាន់ក្រោយដែលមានចំណេះដឹងខ្ពស់ ចូលរួមយ៉ាងសកម្ម និងយល់ដឹងច្បាស់អំពីសិទ្ធិរបស់ពួកគេ។	មធ្យោបាយមួយដើម្បីប្រយោជន៍ប្រជាជននិងការរស់នៅគឺតែងតែបង្កើនបុគ្គលិកដែលជឿជាក់ក្នុងការប្រយោជន៍ប្រជាជននិងការរស់នៅដឹកនាំស្ថាប័ននោះ។ សមាជិកសភាម្នាក់ៗគួរបន្តបង្កើតគោលនយោបាយ និងអនុម័តច្បាប់ដែលផ្តល់វិធានការសម្រាប់ដោះស្រាយបញ្ហានេះ។ យើងត្រូវមានកម្មវិធីអប់រំសាធារណជននៅតាមសហគមន៍ ក្នុងស្ថានភាពប្រយោជន៍ដាក់គ្នានិងយើងយល់អំពីផលវិបាកនៃការរើសអើង។	ខ្ញុំគិតថាក្រុងឡូរីស្តជាឧទាហរណ៍ដ៏អស្ចារ្យមួយនៃការងារនោះ តាមរយៈការធ្វើឱ្យមានភាពចម្រុះនៃមន្ត្រីជាប់ឆ្នោតនៅគ្រប់លំដាប់ថ្នាក់។ យើងជាជនជាតិចម្រុះពូជសាសន៍របស់ប្រទេសអាមេរិក។

ចម្លើយនៃការសង់មូតិ សមាជិកសភាប្រចាំរដ្ឋ តំបន់ទី ១៨ នៃស្រុកមីដឌីលសិក្សខោនធី បន្ត



Tara Hong



Dominik Lay



Rady Mom



តើអ្នកពេញចិត្តហាងកាហ្វេណាមួយនៅក្នុងឡូរែល ?



តើអ្នកពេញចិត្តតន្ត្រីករណាមួយ ?



មិនមានតន្ត្រីករណាម្នាក់ដែលខ្ញុំពេញចិត្ត
ជាងគេនោះទេ។ ខ្ញុំចូលចិត្តស្តាប់តន្ត្រីទាំង
អស់!

ខាងគណបក្សសាធារណរដ្ឋ គ្មានគូ
ប្រកួតប្រជែងគ្នាទេ ដូច្នេះអ្នកឈ្នះ
នៅក្នុងការបោះឆ្នោតបឋម គឺឈ្នះ
បានក្រៅអីហើយ !

សម្ព័ន្ធដើម្បីការបោះឆ្នោតនៅក្រុង
ឡូវែល (Lowell Votes)
សហការជាមួយអង្គការ ...



សូមជួយទិញទំនិញផ្សេងៗនៅក្នុង
ហាងរបស់យើង!
lowellvotes.org/shop

ជានិច្ចកាល អ្នកត្រូវមានព័ត៌មានថ្មីៗនៅក្នុង
សៀវភៅណែនាំនេះ ដែលយើងបោះពុម្ព
នៅលើបណ្តាញអ៊ីនធឺណិត (អនឡាញ) !
lowellvotes.org/2022guides